





**ការិយាល័យកណ្តាល**

**លិខិតអញ្ជើញ ចូលរួមដេញថ្លៃ**

1. អេស៊ីលីដា-ចារឌីន ជាមូលនិធិ មួយដែលទទួលជំនួយ ពីធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន ចារឌីន ព្រមទាំងសារធារណៈជនជាច្រើន ជាពិសេសបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីជួយកុមារកម្ពុជា នៅតាមទីជនបទដាច់ស្រយាលឲ្យមានឱកាសទទួលបានការអប់រំស្មើគ្នាតាមរយៈការសាងសង់ជួន នូវអគារសិក្សាតាមមូលដ្ឋាន ។
  2. មូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ សូមគោរពអញ្ជើញអ្នកម៉ៅការទាំងអស់ដែលមានបំណង ដើម្បីចូលរួមដេញថ្លៃសាងសង់អគារសិក្សាមួយខ្នងមាន ០៥បន្ទប់ និងបន្ទប់ទឹក ០៣បន្ទប់ នៅសាលាបឋមសិក្សាកាំងចាម, **ភូមិកាំងចាម, ឃុំកាំងចាម, ស្រុកចាឡាបរីវ៉ាត់, ខេត្តស្ទឹងត្រែង** ដែលកំណត់រយៈពេលសាងសង់ ចំនួន **២១០ ថ្ងៃ** ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក និងបុណ្យជាតិ-អន្តរជាតិផ្សេងៗ ។
  3. លោក-អ្នកអាចចូលរួមដេញថ្លៃ ជាមួយយើងខ្ញុំបាន ដោយគ្រាន់តែផ្ញើ លិខិត, អ៊ីម៉ែល, ឬ តេលេក្រាម មកអាសយដ្ឋានដូចមានចែងក្នុងចំណុច (៩) ខាងក្រោម ដោយបំពេញតាមលក្ខខណ្ឌកំណត់ ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ដល់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ។ ករណីផ្ញើតាមអ៊ីម៉ែល ត្រូវមានទំហំតូចជាង ៤ MB ។
-  តម្រូវការដែលត្រូវភ្ជាប់មកជាមួយលិខិត, អ៊ីម៉ែល, ឬ តេលេក្រាម រួមមាន៖
- a. បទពិសោធន៍ការងារ ក្នុងរយៈពេលបីឆ្នាំចុងក្រោយ។
  - b. ឯកសារផ្លូវច្បាប់របស់ក្រុមហ៊ុនម៉ៅការ ។
  - c. ធ្លាប់បានបញ្ចប់ដោយជោគជ័យនូវការសាងសង់អគារដែលមានលក្ខណៈប្រហាក់ប្រហែលនឹងគម្រោងរបស់មូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ ក្នុងរយៈពេលមិនលើសពី ០៣ឆ្នាំចុងក្រោយ ។
  - d. ចំណូលជាមធ្យមប្រចាំឆ្នាំ (បើមាន) ។
4. ការជ្រើសរើសអ្នកម៉ៅការដែលមានគុណសម្បត្តិ សម្រាប់ចូលរួមដេញថ្លៃ នឹងត្រូវវាយតម្លៃ និងផ្តល់អនុសាសន៍ ដោយគណៈកម្មាធិការគ្រប់គ្រងគម្រោង និងអនុម័តដោយប្រធានមូលនិធិ ត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ។
  5. មានតែអ្នកម៉ៅការដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ និងត្រូវបានជ្រើសរើស ទើបអាចទទួលឯកសារដេញថ្លៃបាន ។ ឯកសារទាំងនោះនឹងផ្ញើតាមអ៊ីម៉ែល ឬតេលេក្រាមនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ។
  6. អ្នកម៉ៅការដែលទទួលបានឯកសារដេញថ្លៃ ត្រូវរៀបចំ និងបំពេញតាមលក្ខណៈដែលបានកំណត់ រួចផ្ញើមកលោក **មាស សុផាតិ លេខទូរសព្ទ ០១០ ៤៧៧ ៤៧៩, អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ត្រឹមម៉ោងបួនល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០** ដោយបិទជិតឲ្យបានត្រឹមត្រូវ ។ មូលនិធិមិនទទួលយកឯកសារដេញថ្លៃណាដែលហួសពេលកំណត់ដោយឥតលក្ខខណ្ឌឡើយ ។ ឯកសារដេញថ្លៃដែលបានផ្ញើមកហើយ មិនអាចប្រគល់ត្រឡប់វិញទេ ។

 តម្រូវការចាំបាច់ដែលអ្នកម៉ៅការត្រូវផ្ញើរមាន៖

**ឯកសារច្បាប់ដើម ពីច្បាប់ និងផ្នែកទន់** (PDF រួមទាំង BOQ excel version) ជា CD or USB ដែលគ្មានមេរោគ ។  
ករណីដែលមានមេរោគឯកសារដេញថ្លៃនោះត្រូវមោឃភាពដោយស្វ័យប្រវត្តិ ។ ឯកសារទាំងនោះរួមមាន៖

**ឧបសម្ព័ន្ធ(១) លិខិតរបស់អ្នកចូលរួមដេញថ្លៃ សេចក្តីប្រកាស ផ្សេងៗរបស់អ្នកចូលរួម**

**ឧបសម្ព័ន្ធ(២) BoQ**

**ឧបសម្ព័ន្ធ(៣) លក្ខណៈលម្អិតនៃបច្ចេកទេស**

**ឧបសម្ព័ន្ធ(៤) ប្លង់**

**ឧបសម្ព័ន្ធ(៥) លក្ខខណ្ឌពិសេស នៃកុងត្រា**

**ឧបសម្ព័ន្ធ(៦) លក្ខខណ្ឌទូទៅ នៃកុងត្រា**

**ឧបសម្ព័ន្ធ(៧) តារាងពេលវេលាសាងសង់ ដែលកំណត់ដោយអ្នកម៉ៅការ**

**ឧបសម្ព័ន្ធ(៨) ឯកសារផ្លូវច្បាប់របស់ក្រុមហ៊ុន និងឯកសារផ្សេងទៀតដែលពាក់ព័ន្ធ**

- 7. រាល់ចម្ងល់ផ្សេងៗ សូមទំនាក់ទំនងយើងខ្ញុំតាមអ៊ីម៉ែលដែលមានក្នុងចំណុចទី៩ ខាងក្រោម ។
- 8. យើងខ្ញុំសង្ឃឹមថា អ្នកចូលរួមដេញថ្លៃនឹងមិនមានអំពើពុករលួយ ក្លែងបន្លំ បង្ខិតបង្ខំ បំពាន ឬធ្វើឲ្យរាំងស្ទះអ្វីមួយក្នុងកំឡុងពេលដេញថ្លៃ ចុះកុងត្រា និងពេលសាងសង់ ជាដើម ។
- 9. ខាងក្រោមជាអាសយដ្ឋាន ដែលអ្នកដេញថ្លៃទាំងអស់អាចទំនាក់ទំនងមកដើម្បីសាកសួរព័ត៌មាន, ធ្វើលិខិតចាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ មកយកពាក្យដេញថ្លៃ ដាក់សំណួរ និងដាក់ឯកសារដេញថ្លៃជាដើម៖

មក To: Mr. Chea Sobin: mail: [chea.sobin@acledabank.com.kh](mailto:chea.sobin@acledabank.com.kh), [chea.sobin@gmail.com](mailto:chea.sobin@gmail.com), or telegram +855(0) 12 800 922.

ចម្លងជូន Cc: Ms. Peuo Titmithona mail: [mithona@acledabank.com.kh](mailto:mithona@acledabank.com.kh), phone: 015 900 565.

Mr. Meas Socheat mail: [Socheatmeas007@gmail.com](mailto:Socheatmeas007@gmail.com), phone: 010 477 479.

Mr. Then Pov mail: [pov.then@gmail.com](mailto:pov.then@gmail.com), phone: 015 600 398.

អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [www.ajf.org.kh](http://www.ajf.org.kh) ។

- 10. អេស៊ីលីដា-ចារឌីន រង់ចាំទទួលអ៊ីម៉ែល តេលេក្រាម ឬលិខិតពីអ្នកដេញថ្លៃទាំងអស់ ។ ជាថ្មីម្តងទៀតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទុកជាមុនសម្រាប់ការចូលរួមដេញថ្លៃជាមួយយើងខ្ញុំ ។

**ថ្ងៃចន្ទ ១៣កើត ខែកុម្ភៈ ឆ្នាំឡឹក ទោស័ក ព.ស.២៥៦៤**

**រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០**

**ប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោង**

**លោក ឌីណូ ម៉ិសុនា**